

លិខិតបញ្ជាក់
ការអនុញ្ញាតរបស់ឪពុកឬម្តាយ

លេខបណ្ណបើកបរ/អត្តសញ្ញាណប័ណ្ណ

លិខិតបញ្ជាក់នេះអាចប្រើប្រាស់បាន ប្រសិនបើអ្នកចុះហត្ថលេខាដែលមានការអនុញ្ញាតរបស់អ្នកដាក់ពាក្យមិនអាចមានវត្តមាននៅពេលអន្តរាគមន៍ត្រូវបានផ្តល់ជូនបណ្ណបើកបរកម្រិតមធ្យមលើកដំបូងរបស់ពួកគេ។ ហត្ថលេខាខាងក្រោមផ្តល់ការអនុញ្ញាតឱ្យដំណើរការពាក្យស្នើសុំ ហើយការអនុញ្ញាតនេះមិនអាចដកវិញបានទេ។ អ្នកចុះហត្ថលេខាដែលមានការអនុញ្ញាតអាចជាឪពុកឬម្តាយ អាណាព្យាបាល និយោជក ឬមនុស្សពេញវ័យទទួលបន្ទុកលើសពី 21 ឆ្នាំ ដែលទំនាក់ទំនងមានលក្ខណសម្បត្តិគ្រប់គ្រាន់ជាមួយអន្តរាគមន៍។

ខ្ញុំសូមបញ្ជាក់ថា ខ្ញុំជា ឪពុកឬម្តាយបីបាច់ថែរក្សា អាណាព្យាបាលស្របច្បាប់ និយោជក មនុស្សពេញវ័យទទួលបន្ទុករបស់៖

នាមត្រកូលរបស់អ្នកដាក់ពាក្យ

នាមខ្លួន

នាមកណ្តាល

នាមខាងចុង

ដែលមានថ្ងៃខែឆ្នាំកំណើតនៅថ្ងៃទី _____ ហើយដែលកំពុងដាក់ពាក្យស្នើសុំ៖
ខែ ថ្ងៃ ឆ្នាំ

លិខិតអនុញ្ញាតរៀនបើកបរ
បណ្ណបើកបរ
លិខិតអនុញ្ញាតរៀនបើកបរម៉ូតូ
លិខិតបើកបរម៉ូតូ

ខ្ញុំសូមបញ្ជាក់ថា បុគ្គលដែលមានឈ្មោះខាងលើមានបទពិសោធន៍បើកបរយ៉ាងតិច 50 ម៉ោង ដែលក្នុងនោះមាន 10 ម៉ោងនៅពេលយប់។ អ្នកបើកបរដែលមានអាជ្ញាបណ្ណដែលមានបទពិសោធន៍យ៉ាងតិច 3 ឆ្នាំ បានត្រួតពិនិត្យលើការបើកបរនេះ។ តាមការយល់ឃើញរបស់ខ្ញុំ បេក្ខជននេះមិនមានការល្មើសច្បាប់ចរាចរណ៍ណាមួយ ឬរងការពិន័យសម្រាប់ការបំពានចរាចរណ៍ដែលមិនទាន់សម្រេចណាមួយនៅពេលដាក់ពាក្យស្នើសុំនេះទេ។

ខ្ញុំសូមប្រកាសក្រោមទណ្ឌកម្មនៃការផ្តល់សក្ខីភាពក្លែងក្លាយដែលស្ថិតក្រោមច្បាប់របស់រដ្ឋ Washington ថា ការលើកឡើងខាងលើគឺពិតប្រាកដ និងត្រឹមត្រូវ។

ខ្ញុំសូមបញ្ជាក់ថា នេះជាហត្ថលេខារបស់ខ្ញុំ មានបំណងបញ្ជាក់ និងទទួលស្គាល់កិច្ចព្រមព្រៀងរបស់ខ្ញុំចំពោះលក្ខខណ្ឌនៃឯកសារនេះ និងពាក្យសុំអាជ្ញាបណ្ណបើកបររបស់ខ្លួនណាមួយដែលខ្ញុំកំពុងដាក់ជូនជាផ្នែកនៃប្រតិបត្តិការនេះ ហើយហត្ថលេខារបស់ខ្ញុំនឹងត្រូវបានដំណើរការពាក្យស្នើសុំទាំងអស់នោះ។

X

តំណាងសេវាកម្មផ្តល់អាជ្ញាបណ្ណ

ហត្ថលេខារបស់ឪពុកឬម្តាយ/អាណាព្យាបាល

កាលបរិច្ឆេទ

បណ្ណបើកបរ/លេខអត្តសញ្ញាណប័ណ្ណ

រដ្ឋ

ក្រោមបទប្បញ្ញត្តិនៃ RCW 46.20.0921 (Revised Code of Washington 46.20.0921, ក្រមកែសម្រួលរបស់រដ្ឋ Washington លេខ 46.20.0921) នៃរដ្ឋ Washington ច្បាប់ស្តីពីយានយន្ត គឺជាបទមជ្ឈិមសម្រាប់ជនណាម្នាក់ក្នុងការប្រើប្រាស់ឈ្មោះក្លែងក្លាយ ឬប្រឌិតនៅក្នុងពាក្យស្នើសុំណាមួយ ឬដោយចេតនាលាក់បាំងការពិតជាក់ស្តែង ឬប្រព្រឹត្តិការក្លែងបន្លំនៅក្នុងពាក្យស្នើសុំណាមួយ។ ការបំពានលើបទប្បញ្ញត្តិនៃច្បាប់នេះអាចបណ្តាលឱ្យមានការដកសិទ្ធិបើកបររបស់អ្នកដែលពាក់ព័ន្ធ។

Notarization

State of _____, County of _____

Signed or attested before me on _____ by _____
Name of person

(Seal or stamp)

Signature

Printed or stamped name

Title _____ and _____
Notary expiration date